

អង្គការ Neighborhood INTEGRITY (គម្រោង Medicare-Medicaid Plan)

បញ្ជីឈ្មោះឧបករណ៍វេជ្ជសាស្ត្រដែលអាចប្រើប្រាស់បានយូរនៅក្នុងឱសថស្ថាន៖

បានធ្វើបច្ចុប្បន្នភាពខែមិថុនា 2021

ខាងក្រោមនេះជាបញ្ជីនៃការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមដែលប្រើប្រាស់បានយូរ (Durable Medical Equipment, DME) ដែល អ្នកអាចរកទិញបាននៅឱសថស្ថាន ពេលមានវេជ្ជបញ្ជា។ សូមកត់សម្គាល់ថាការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមមួយចំនួនដែលអាចប្រើប្រាស់បានយូរ (DME) គឺមិនបានចុះបញ្ជីខាងក្រោមទេ ប៉ុន្តែត្រូវបានរាប់រងនៅពេលគិតថាចាំបាច់។ អ្នកអាចធ្វើការជាមួយអ្នកផ្តល់សេវាកម្មដើម្បីស្នើសុំឱ្យ គម្រោង Neighborhood Health Plan នៃ Rhode Island (Neighborhood) គ្របដណ្តប់ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមដែលប្រើប្រាស់រយៈពេលយូរដែលមិនរួមបញ្ចូលក្នុងតារាងខាងក្រោម។ ការផ្គត់ផ្គង់ជំងឺទឹកនោមផ្អែមដែលមានការរាប់រងគឺមិនស្ថិតនៅក្រោមដែនកំណត់ដោយម៉ាកឬអ្នកផលិតនោះទេ នៅពេលបើកយកពីអ្នកលក់ DME ដែលបានចូលរួមក្នុងគម្រោង។

ដើម្បីពិនិត្យបញ្ជីនៃអ្នកលក់ឧបករណ៍វេជ្ជសាស្ត្រជំងឺទឹកនោមផ្អែមប្រើប្រាស់រយៈពេលយូរដែលបានចូលរួម និង ឱសថស្ថានដែលនៅក្បែរអ្នក ចូរទៅមើលបញ្ជីឈ្មោះឱសថស្ថាននិងអ្នកផ្តល់សេវា Neighborhood INTEGRITY តាមគេហទំព័រ www.nhpri.org/INTEGRITY ឬទូរសព្ទសេវាកម្មសមាជិកតាមលេខទូរសព្ទ 1-844-812-6896 (TTY 711) ពីម៉ោង 8 ព្រឹក ដល់ 8 យប់ ថ្ងៃចន្ទ – សុក្រ ពីម៉ោង 8 ព្រឹក ដល់ 12 ថ្ងៃត្រង់ នៅថ្ងៃសៅរ៍។

| រោងចក្រផលិត | ឈ្មោះផលិតផល |
|----------------------|--|
| ROCHE DIAG | ACCU-CHEK AVIVA CONTROL SOL |
| ROCHE DIAG | ACCU-CHEK AVIVA PLUS TEST STRIPS |
| ROCHE DIAG | ACCU-CHEK FASTCLIX LANCETS |
| ROCHE DIAG | ACCU-CHEK GUIDE L1-L2 CONTROL SOL |
| ROCHE DIAG | ACCU-CHEK GUIDE RETAIL CARE KIT MONITOR) |
| ROCHE DIAG | ACCU-CHEK GUIDE TEST STRIPS |
| ROCHE DIAG | ACCU-CHEK MULTICLIX LANCET KIT |
| ROCHE DIAG | ACCU-CHEK MULTICLIX LANCETS |
| ROCHE DIAG | ACCU-CHEK NANO SMART VIEW TEST STRIPS |
| ROCHE DIAG | ACCU-CHEK SMARTVIEW CONTROL SOL |
| ROCHE DIAG | ACCU-CHEK SOFTCLIX LANCET DEVICE |
| ROCHE DIAG | ACCU-CHEK SOFTCLIX LANCETS |
| ROCHE DIAG | ACCU-CHEK SOFTTOUCH LANCETS |
| ABBOTT DIABETES CARE | FREESTYLE KIT SENSOR |
| ABBOTT DIABETES CARE | FREESTYLE MIS READER |
| DEXCOM | DEXCOM G6 and G5 |



| | |
|----------------|--------------------------------|
| ZEALAND PHARMA | V-GO 20, 30 or 40 KIT |
| INSULET | OMNIPOD STARTER KID AND 5-PACK |

គម្រោង Neighborhood Health Plan of Rhode Island គឺជាគម្រោងសុខភាពដែល ចុះកិច្ចសន្យាជាមួយទាំង Medicare និង Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍នៃកម្មវិធីទាំងពីរទៅអ្នកចុះឈ្មោះ។

អាចមានការកំណត់និងការដាក់កម្រិត។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់សេវាកម្មសមាជិក Neighborhood INTERGRITY ឬអានសៀវភៅណែនាំសមាជិក។

ផលប្រយោជន៍ក៏ដូចជាបញ្ជីឱសថដែលមានការរ៉ាប់រង និង/ឬ ឱសថស្ថាន និង បណ្តាញ អ្នកផ្តល់សេវាអាចផ្លាស់ប្តូរពេញមួយឆ្នាំ។ យើងនឹងធ្វើសេចក្តីជូនដំណឹងមុនពេលយើងធ្វើការផ្លាស់ប្តូរដែលមានការប៉ះពាល់លើអ្នក។

ATTENTION: If you speak English, language assistance services, free of charge, are available to you. Call Member Services at 1-844-812-6896 (TTY 711), 8 am to 8 pm, Monday – Friday; 8 am to 12 pm on Saturday. On Saturday afternoons, Sundays and holidays, you may be asked to leave a message. Your call will be returned within the next business day. The call is free.

ATENCIÓN: Si usted habla español, servicios de asistencia con el idioma, de forma gratuita, están disponibles para usted. Llame a Servicios a los Miembros al 1-844-812-6896 (TTY 711), de 8 am a 8 pm, de lunes a viernes, de 8 am a 12 pm los Sábados. En las tardes de los Sábados, domingos y feriados, se le pedirá que deje un mensaje. Su llamada será devuelta dentro del siguiente día hábil. La llamada es gratuita.

ATENÇÃO: Se você fala português, o idioma, os serviços de assistência gratuita, estão disponíveis para você. Os serviços de chamada em 1-844-812-6896 (TTY 711), 8 am a 8 pm, de segunda a sexta-feira; 8:12 pm no sábado. Nas tardes de sábado, domingos e feriados, você pode ser convidado a deixar uma mensagem. A sua chamada será devolvido no próximo dia útil. A ligação é gratuita.

សូមយកចិត្តទុកដាក់៖ ប្រសិនបើអ្នកនិយាយភាសាខ្មែរ មានសេវាកម្មជំនួយផ្នែកភាសា ដោយមិនគិតថ្លៃសម្រាប់អ្នក។ សូមទូរស័ព្ទទៅសេវាសមាជិកតាមរយៈលេខ 1-844-812-6896 (TTY 711) ចាប់ពីម៉ោង 8 ព្រឹកដល់ 8 យប់ថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹកដល់ 12 យប់នៅថ្ងៃសៅរ៍។ នៅរៀងរាល់សៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរស័ព្ទគឺឥតគិតថ្លៃ។